

របាយការណ៍សង្ខេប

ស្តីពី

ប្រតិបត្តិការថវិកា ខែសីហា ឆ្នាំ២០១៦



១.សេចក្តីផ្តើម

នៅរយៈពេល ៨ ខែដើមឆ្នាំ២០១៦ នេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បន្តមានស្ថិរភាពល្អ ដោយសារការរក្សាបាននូវស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណា។ វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ នៅតែបន្តរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈកំណើនវិស័យកសិកម្ម និងវិស័យទេសចរណ៍ ហាក់នៅទ្រឹង ។ រីឯ ការអនុវត្តថវិកាបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយបានបង្ហាញពីការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្តាក្រសួងស្ថាប័ននានា ។

២.ការអនុវត្តថវិកា

នៅខែសីហា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបបានចំនួន ១.១០៥,១៩ ប៊ីលានរៀល គឺបានកើនឡើង ១៩,៣៥% បើធៀបនឹងខែសីហា ឆ្នាំ២០១៥ ក្នុងនោះចំណូលចរន្តអនុវត្តបានចំនួន ១.១០៤,៨០ ប៊ីលានរៀល គឺបានកើនឡើង ១៩,៦៦% ដោយសារចំណូលសារពើពន្ធ និងចំណូលមិនមែនពន្ធ មានការកើនឡើងរៀងគ្នា គឺ ១៤,៦៦% និង ៥៦,២១% ។

ជាមួយ នៅរយៈពេល ៨ ខែដើមឆ្នាំ២០១៦ នេះ ចំណូលក្នុងស្រុកសរុបអនុវត្តបានចំនួន ៩.៦៦៣,៧០ ប៊ីលានរៀល គឺខ្ពស់ជាងច្បាប់ថវិកាប្រចាំឆ្នាំ ៤,៧១% ឬបានកើនឡើង ២២,១៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដោយចំណូលពីអគ្គនាយកដ្ឋានពន្ធដារបានកើនឡើង ២២,៥៣% ចំណូលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកើនឡើង ២២,១២% ចំណូលពីនាយកដ្ឋានមិនមែនសារពើពន្ធបានកើនឡើង ២៧,៩៦% ចំណូលពីនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋបានកើនឡើង ៤០,៥៧% និងចំណូលមូលធនបានកើនឡើង ៧,២៣% ។ ចំណូលចរន្តសរុបរយៈពេល ៨ ខែដើមឆ្នាំ២០១៦ អនុវត្តបានចំនួន ៩.៥៩៨,៨៤ ប៊ីលានរៀល គឺខ្ពស់ជាងច្បាប់ថវិកាប្រចាំឆ្នាំ ៤,៩៣% ឬបានកើនឡើង ២២,៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដោយចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធបានកើនឡើងរៀងគ្នាគឺ ១៩,១២% និង ៥៥,៩៦% ។ ការកើនឡើងនេះបានបង្ហាញពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការងារកំណែទម្រង់ រួមមានការពង្រឹងរដ្ឋបាលសារពើពន្ធ ការធ្វើសវនកម្មលើសហគ្រាស ការលើកកម្ពស់និងបញ្ហាបរិប្បធម៌ពន្ធដារ ការពង្រឹងការប្រមូលពន្ធលើវិស័យមានសក្តានុពល ការរៀបចំចំណូលមិនមែនសារពើពន្ធ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលគយ ។

៣. ការអនុវត្តចំណាយ

នៅខែសីហា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណាយថវិកាសរុបបានចំនួន ៩៩៨,៣៨ ប៊ីលានរៀល គឺបានថយចុះ ២៥,៥៤% បើធៀបនឹងខែសីហា ឆ្នាំ២០១៥ ក្នុងនោះចំណាយចរន្ត និងចំណាយមូលធនមានការថយ ចុះរៀងគ្នាគឺ ៧,០០% និង ៥៤,៤០% ។

ជាមួយ នៅរយៈពេល ៨ ខែដើមឆ្នាំ២០១៦ ចំណាយសរុបអនុវត្តបានចំនួន ៧.៨៨៧,២៧ ប៊ីលានរៀល គឺនៅទាបជាងច្បាប់ថវិកាប្រចាំឆ្នាំ ៦,៣៨% ប៉ុន្តែអនុវត្តបានប្រសើរជាងឆ្នាំកន្លងទៅ ដោយបានកើនឡើង ៨,២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ក្នុងនោះចំណាយចរន្តអនុវត្តបានចំនួន ៥.៦៣៦,០៣ ប៊ីលានរៀល គឺបាន កើនឡើង ២១,៤១% ដោយមានការកើនឡើងទាំងចំណាយលើការពារនិងសន្តិសុខជាតិ ចំណាយរដ្ឋបាលស៊ីវិល និងចំណាយការប្រាក់ ។ ប៉ុន្តែ សម្រាប់ចំណាយមូលធនរយៈពេល ៨ ខែដើមឆ្នាំ២០១៦ នេះ គឺនៅបន្តថយចុះ ដោយអនុវត្តបានចំនួន ២.២៥១,២៤ ប៊ីលានរៀល ។ រីឯ ការអនុវត្តចំណាយថវិកាតាមកម្មវិធីរបស់ក្រសួងស្ថាប័ន នៅរយៈពេល ៨ ខែ ដើមឆ្នាំ២០១៦ នេះ នៅបន្តសម្រេចបានប្រសើរជាងឆ្នាំមុនដដែល ដោយចំណាយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើនឡើង ៣៣,៣២% ចំណាយក្រសួងសុខាភិបាលបានកើនឡើង ២០,៦០% ចំណាយ ក្រសួងអប់រំ យុវជន និងកីឡាបានកើនឡើង ៣៩,៦១% ចំណាយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានកើនឡើង ២៦,៨៣% ចំណាយក្រសួងអភិវឌ្ឍន៍ជនបទបានកើនឡើង ១៨,៦២% ចំណាយក្រសួងកិច្ចការនារីបានកើនឡើង ៤៨,៥២% ចំណាយក្រសួងយុត្តិធម៌បានកើនឡើង ៣៩,៩៥% ចំណាយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកើនឡើង ១៩,៥៨% និងចំណាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកើនឡើង ១៩,៨៦% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៥ ។ លទ្ធផលនៃការអនុវត្តថវិកាក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០១៦ នេះ បានឆ្លុះបញ្ចាំងអំពី ការយល់ដឹងកាន់តែច្បាស់ពីសំណាក់អ្នកអនុវត្តថវិកាទាក់ទងនឹងការពង្រឹងប្រសិទ្ធភាពថវិកា និងភាពប្រសើរឡើងនៃ ការកែលម្អនីតិវិធីចំណាយ ដោយធ្វើការត្រួតពិនិត្យលើចំណាយមិនចាំបាច់ ។

៤. តុល្យភាពថវិកា

តុល្យភាពថវិកាចរន្តនៅខែសីហា ឆ្នាំ២០១៦ មានអតិរេកសាច់ប្រាក់ចំនួន ៣៣៨,៤៥ ប៊ីលានរៀល និង តុល្យភាពថវិកាសរុបមានអតិរេកសាច់ប្រាក់ចំនួន ៩៩,៨០ ប៊ីលានរៀល ។ ជាមួយ នៅរយៈពេល ៨ ខែដើមឆ្នាំ២០១៦ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ៣.៨១៦,០៩ ប៊ីលានរៀល និងតុល្យភាពថវិកាសរុបមានអតិរេក សាច់ប្រាក់ចំនួន ១.៦២៩,៧១ ប៊ីលានរៀល ។

៥. សន្និដ្ឋាន

ជាមួយ នៅរយៈពេល ៨ ខែដើមឆ្នាំ ២០១៦ នេះ ការប្រមូលចំណូលបានបង្ហាញភាពប្រសើរឡើង ដោយអនុវត្ត បានលើសគោលដៅដែលបានក្រោងទុក ។ រីឯ ការអនុវត្តចំណាយគឺមានល្បឿនលឿនជាងឆ្នាំកន្លងទៅ ទោះជាទាប ជាងច្បាប់ថវិកាប្រចាំឆ្នាំបន្តិចក្តី ប៉ុន្តែបានបង្ហាញនូវភាពម៉ត់ចត់ក្នុងគោលដៅកែលម្អប្រសិទ្ធភាពចំណាយ ក្នុងការងារ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ លទ្ធផលល្អនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រកៀរគរចំណូល និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាអោយ
បាននូវប្រសិទ្ធភាពទាំងផ្នែកចំណូលនិងចំណាយ និងបានពង្រីកការងារវិសហមជ្ឈការហិរញ្ញវត្ថុ ។

២២២ * ២២២


ការប្រៀបធៀបចំណូល និង ចំណាយ ឆ្នាំ ២០១៥-២០១៦

អភិបាលកិច្ច


ចំណូលក្នុងប្រទេស និង ពន្ធលើពាណិជ្ជកម្ម ឆ្នាំ ២០១៥-២០១៦




ចំណូលសារពើពន្ធ និង ចំណូលមិនមែនសារពើពន្ធ ឆ្នាំ ២០១៥-២០១៦



ចំណាយចរន្ត និង ចំណាយថវិកា ឆ្នាំ ២០១៥-២០១៦




ចំណាយបៀវត្ស និង ចំណាយមិនមែនបៀវត្ស ឆ្នាំ ២០១៥-២០១៦




Source: MEF

ចំណាយការពារសន្តិសុខ និង រដ្ឋបាលស៊ីវិល ឆ្នាំ ២០១៥-២០១៦



ការដកសាច់ប្រាក់កម្រៃពន្ធដារ និង ចំណាយធានា ឆ្នាំ ២០១៥-២០១៦



តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៨ ខែ=៦៦,៦៧%	មករា ១៦	កុម្ភៈ ១៦	មីនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
I. ចំណូលក្នុងរដ្ឋបាល	13,538.13	71.38%	9,663.70	858.33	1,054.06	1,620.70	1,315.08	1,361.63	1,172.99	1,175.71	1,105.19	-	-	-
១. ចំណូលចរន្ត	13,407.26	71.59%	9,598.84	858.33	1,045.12	1,611.29	1,315.08	1,355.83	1,165.42	1,142.96	1,104.80	-	-	-
ក. ចំណូលពន្ធ	11,555.06	73.92%	8,541.05	798.05	960.99	1,496.42	1,234.70	1,099.36	1,034.05	986.28	931.19	-	-	-
ចំណូលពន្ធក្នុងស្រុក	9,409.46	76.11%	7,161.14	654.25	768.64	1,292.44	1,074.79	927.56	852.19	829.93	761.33	-	-	-
ពន្ធផ្តាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ)	2,647.31	86.19%	2,281.74	155.17	144.71	597.37	532.34	250.49	199.22	226.35	176.08	-	-	-
ពន្ធប្រយោល	4,121.05	67.00%	2,760.99	253.69	357.90	374.90	293.96	416.80	385.32	354.89	323.52	-	-	-
អាករពិសេស	2,594.60	79.38%	2,059.56	241.31	262.21	313.23	244.81	253.00	259.79	238.02	247.21	-	-	-
ក្នុងនោះ ៖ អាករពិសេសលើទំនិញមួយចំនួន	619.50	72.80%	451.01	73.98	50.20	48.82	59.62	60.70	56.38	54.22	47.08	-	-	-
អាករពិសេសលើទំនិញមួយចំនួនរបបធានា (សហគ្រាសប្រេងឥន្ធនៈ)	1,902.40	82.14%	1,562.63	160.74	208.89	259.03	178.87	188.20	198.59	174.92	193.38	-	-	-
អាករពិសេសលើសេវាមួយចំនួន	72.70	63.17%	45.93	6.58	3.12	5.38	6.32	4.10	4.81	8.88	6.74	-	-	-
ចំណូលសារពើពន្ធផ្សេងៗទៀត	46.50	126.58%	58.85	4.09	3.82	6.94	3.68	7.27	7.86	10.67	14.52	-	-	-
ចំណូលពន្ធលើពាណិជ្ជកម្មប្រទេស	2,145.60	64.31%	1,379.91	143.80	192.35	203.98	159.91	171.80	181.86	156.35	169.87	-	-	-
ពន្ធនិងអាករលើការនាំចូល	2,034.00	66.86%	1,360.02	141.37	190.82	201.44	155.82	170.19	179.75	153.76	166.87	-	-	-
ក្នុងនោះ ៖ - ពន្ធគយពីការនាំចូល	1,350.00	65.65%	886.23	110.72	118.23	149.06	103.20	109.91	100.03	95.26	99.82	-	-	-
- កម្រៃពិការងារគយ	66.00	75.77%	50.01	5.11	4.61	8.48	5.46	7.76	6.04	6.35	6.20	-	-	-
- ពន្ធគយលើផលិតផលគេលសិលា	305.00	74.09%	225.97	13.67	33.59	23.71	27.34	26.41	38.75	30.56	31.94	-	-	-
- អាករបន្ថែមលើផលិតផលគេលសិលាសម្រាប់ផ្ទៃក្នុងផ្តល់	275.00	65.76%	180.83	9.58	31.47	17.97	18.72	23.67	32.85	20.12	26.46	-	-	-
- ពិន័យផ្សេងៗលើការនាំចូល	35.00	45.15%	15.80	2.29	2.92	2.23	1.10	1.50	1.83	1.48	2.46	-	-	-
ពន្ធនិងអាករលើការនាំចេញ	111.60	17.82%	19.89	2.43	1.53	2.54	4.09	1.61	2.11	2.59	3.00	-	-	-
ខ ចំណូលមិនមែនពន្ធ	1,852.21	57.11%	1,057.79	60.28	84.13	114.87	80.38	256.47	131.37	156.68	173.61	-	-	-
ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	103.90	43.76%	45.47	0.31	1.79	6.04	12.19	5.39	8.58	6.97	4.20	-	-	-
ផលនៃសម្បទាននិងការជួលដីធ្លី	88.08	32.13%	28.30	0.31	1.79	5.96	0.91	5.39	4.43	6.27	3.24	-	-	-
ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាកម្ម	1,371.62	53.74%	737.07	48.36	69.16	80.97	43.44	170.14	101.73	85.27	137.99	-	-	-
ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកចំណេញ)	545.48	50.23%	274.01	3.42	18.23	22.64	8.39	95.68	37.34	19.07	69.24	-	-	-
ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	37.28	79.47%	29.63	2.00	2.41	4.41	4.29	2.46	4.84	4.76	4.46	-	-	-
ផលពីការគ្រប់គ្រងរដ្ឋបាល	670.77	55.71%	373.69	40.59	39.70	48.74	27.10	66.29	47.02	49.04	55.21	-	-	-
ការផ្តល់សេវាកម្ម	96.48	53.07%	51.20	1.26	7.81	4.30	2.28	4.34	11.59	11.21	8.41	-	-	-
ចំណូលមិនមែនពន្ធផ្សេងៗ	376.69	73.07%	275.25	11.62	13.18	27.85	24.75	80.93	21.06	64.43	31.42	-	-	-
២. ចំណូលមូលធន	130.86	49.56%	64.86	-	8.94	9.40	-	5.80	7.57	32.75	0.39	-	-	-
អចលនកម្មបរិវេញវត្ថុផ្សេងៗ	130.86	49.56%	64.86	-	8.94	9.40	-	5.80	7.57	32.75	0.39	-	-	-
II. ចំណាយសរុប	16,953.34	46.52%	7,887.27	678.86	859.12	831.85	922.75	994.66	1,468.26	1,133.38	998.38	-	-	-
១. ចំណាយចរន្ត	11,156.99	50.52%	5,636.03	581.26	568.24	593.88	630.81	810.28	874.66	817.56	759.34	-	-	-

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៨ ខែ=៦៦,៦៧%	មករា ១៦	កុម្ភៈ ១៦	មីនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
ក. ចំណាយប្រចាំថ្ងៃ	5,636.34	61.49%	3,465.75	334.66	384.75	413.72	399.24	489.33	531.11	472.76	440.18	-	-	-
បន្តកម្មវិធី (រដ្ឋបាល ស៊ីវិល)	3,675.85	58.80%	2,161.47	191.16	231.67	264.47	233.62	322.23	350.94	300.64	266.75	-	-	-
បន្តកម្មវិធី (ផ្នែកសន្តិសុខនិងការពារជាតិ)	1,960.49	66.53%	1,304.28	143.50	153.08	149.24	165.62	167.10	180.17	172.12	173.44	-	-	-
ខ. ចំណាយចំនែកប្រចាំថ្ងៃ	5,520.65	39.31%	2,170.28	246.60	183.49	180.16	231.56	320.95	343.55	344.81	319.16	-	-	-
- ការទិញ	1,320.41	35.94%	474.60	93.42	27.85	16.41	41.53	59.89	77.39	54.57	103.54	-	-	-
- សេវាកម្ម	1,426.71	28.90%	412.36	17.32	49.02	37.26	48.77	45.87	64.37	61.87	87.88	-	-	-
- បន្តកម្មវិធី	336.48	70.28%	236.49	26.89	45.96	37.06	7.40	9.57	8.71	39.92	60.98	-	-	-
- អនុប្រយោជន៍សង្គម	784.51	51.59%	404.76	4.60	13.70	38.04	34.15	102.12	130.84	47.38	33.92	-	-	-
- ទុបត្តកម្ម	989.42	54.22%	536.44	104.36	46.97	51.40	89.27	26.61	56.66	140.01	21.18	-	-	-
- ចំណាយមិនប្រើប្រាស់	663.13	15.93%	105.64	-	0.00	-	10.45	76.89	5.58	1.06	11.65	-	-	-
គ. ចំណាយមូលធន	5,796.35	38.84%	2,251.24	97.61	290.88	237.97	291.95	184.38	593.60	315.82	239.04	-	-	-
វិនិយោគដោយហិរញ្ញប្បទាន ខាងក្នុង (គម្រោង)	1,925.00	42.53%	818.67	14.98	151.67	70.54	120.00	67.14	68.43	185.22	140.68	-	-	-
អចលកម្មប្រើប្រាស់	1,925.00	42.52%	818.43	14.98	151.67	70.52	120.00	67.14	68.43	185.22	140.46	-	-	-
វិនិយោគដោយហិរញ្ញប្បទាន ខាងក្រៅ (គម្រោង)	3,871.35		1,432.57	82.63	139.21	167.44	171.94	117.24	525.17	130.60	98.36	-	-	-
តុល្យភាព ចរន្ត និងភាព/អតិរេក (I-I-II.1)	2,250.27	176.10%	3,962.81	277.08	476.88	1,017.42	684.28	545.55	290.76	325.39	345.46	-	-	-
តុល្យភាព សរុប និងភាព/អតិរេក (I-II)	(3,415.21)	-52.02%	1,776.43	179.47	194.94	788.85	392.33	366.98	(295.27)	42.33	106.81	-	-	-
៣. ការកែតម្រូវចំណាយ	-		(146.72)	(63.34)	(51.15)	(13.76)	(12.00)	(21.56)	34.37	(12.28)	(7.01)	-	-	-
រដ្ឋបាលស៊ីវិល			(146.72)	(63.34)	(51.15)	(13.76)	(12.00)	(21.56)	34.37	(12.28)	(7.01)	-	-	-
តុល្យភាព ចរន្ត និងភាព/អតិរេក (សាច់ប្រាក់)	2,250.27	169.58%	3,816.09	213.74	425.73	1,003.65	672.28	524.00	325.13	313.12	338.45	-	-	-
តុល្យភាព ទូទៅ និងភាព/អតិរេក (សាច់ប្រាក់)	(3,415.21)	-47.72%	1,629.71	116.13	143.79	775.09	380.34	345.42	(260.90)	30.05	99.80	-	-	-
III. ហិរញ្ញប្បទាន	3,415.21	-47.72%	(1,629.71)	(116.13)	(143.79)	(775.09)	(380.34)	(345.42)	260.90	(30.05)	(99.80)	-	-	-
១. ហិរញ្ញប្បទានពីរដ្ឋាភិបាល	3,565.21	32.00%	1,140.96	55.01	91.42	125.46	137.93	96.94	519.56	35.45	79.19	-	-	-
ក. ប្រាក់ចំណូល	203.00	0.00%	-	-	-	-	-	-	-	-	-	-	-	-
ខ. ជំនួយការងារសាងសង់	3,871.35	36.79%	1,424.33	109.17	121.05	163.00	158.30	143.06	530.91	99.13	99.73	-	-	-
១១. ចំណាយ	3,871.35	37.00%	1,432.57	82.63	139.21	167.44	171.94	117.24	525.17	130.60	98.36	-	-	-
- អំណោយ	541.99	66.67%	361.33	45.17	45.17	45.17	45.17	45.17	45.17	45.17	45.17	-	-	-
អំណោយទ្វេភាគី សម្រាប់ចំណាយវិនិយោគ	541.99	66.67%	361.33	45.17	45.17	45.17	45.17	45.17	45.17	45.17	45.17	-	-	-
- ការខ្ចីប្រាក់ និងបំណុលប្រហាក់ប្រហែល	3,329.36	32.18%	1,071.25	37.46	94.04	122.27	126.78	72.07	480.01	85.43	53.19	-	-	-
- កម្ចីបរទេស	3,329.36	32.18%	1,071.25	37.46	94.04	122.27	126.78	72.07	480.01	85.43	53.19	-	-	-
ការខ្ចីប្រាក់ប្រទេស- ពហុភាគី	3,329.36	8.78%	292.20	(12.54)	52.96	71.29	37.23	6.45	16.45	76.79	43.57	-	-	-
ការខ្ចីប្រាក់ប្រទេស- ទ្វេភាគី	-		779.05	50.00	41.08	50.98	89.54	65.62	463.56	8.64	9.63	-	-	-
១២. មិនទាន់ចំណាយ			(8.24)	26.54	(18.16)	(4.44)	(13.64)	25.82	5.74	(31.47)	1.37	-	-	-
គ. ចំណាយមិនទាន់	(509.14)	55.66%	(283.38)	(54.15)	(29.63)	(37.53)	(20.37)	(46.12)	(11.35)	(63.68)	(20.54)	-	-	-

តារាងប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៨ ខែ=៦៦,៦៧%	មករា ១៦	កុម្ភៈ ១៦	មីនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
២. ហិរញ្ញប្បទានក្នុងស្រុក	(150.00)	1370.39%	(2,055.58)	(54.35)	(298.48)	(1,283.42)	(160.46)	(243.72)	(84.35)	76.63	(7.43)	-	-	-
ក. ហិរញ្ញប្បទានធនាគារសុទ្ធ	(197.00)	850.32%	(1,675.13)	137.52	(95.81)	(1,246.97)	(192.06)	(227.93)	(46.75)	46.66	(49.81)	-	-	-
- បញ្ជីរដ្ឋាភិបាល	(197.00)	850.32%	(1,675.13)	137.52	(95.81)	(1,246.97)	(192.06)	(227.93)	(46.75)	46.66	(49.81)	-	-	-
ឃ. ផ្នែកឯកជន	-		(431.54)	(185.85)	(194.08)	(27.83)	8.36	(18.96)	(35.61)	11.21	11.21	-	-	-
- គណនីបុគ្គល និង បញ្ជីធានា			(431.54)	(185.85)	(194.08)	(27.83)	8.36	(18.96)	(35.61)	11.21	11.21	-	-	-
ង. គំណត់គណនី រវាង ធនាគារជាតិ និង ស.ហ.វ			51.09	(6.02)	(8.60)	(8.62)	23.23	3.16	(1.99)	18.76	31.17	-	-	-
៣ ប្រតិបត្តិការកំពុងដំណើរការ			(715.09)	(116.80)	63.27	382.87	(357.80)	(198.64)	(174.31)	(142.13)	(171.56)	-	-	-
កំហុស- លំអៀង			0.00	(0.00)	0.00	0.00	(0.00)	(0.00)	0.00	0.00	0.00	-	-	-
ចំណុចផ្លូវលើក			-											
អត្រាប្រើប្រាស់ រៀល/ ដុល្លារ				4,037	4,008	4,006	4,060	4,085	4,084	4,097	4,096	-	-	-
ចំណូលថ្នាក់ខេត្ត-ក្រុង	1,320.39	48.82%	644.62	45.47	166.33	71.04	119.18	68.33	43.20	131.07	-	-	-	-
ក្នុងនោះ៖ ចំណូលពន្ធពិសេស-ក្រុង	643.02	45.91%	295.23	23.78	56.51	43.34	35.56	36.10	35.13	64.82	-	-	-	-
ចំណូលមិនមែនពន្ធ	361.86	5.87%	21.25	3.77	2.45	2.62	3.68	2.19	3.24	3.29	-	-	-	-
ការផ្ទេរប្រាក់ពីថ្នាក់ជាតិ	315.51	104.00%	328.14	17.92	107.37	25.08	79.94	30.04	4.82	62.97	-	-	-	-
ចំណាយថ្នាក់ខេត្ត-ក្រុង	1,118.20	35.85%	400.90	16.59	47.78	109.33	43.08	62.96	54.21	66.96	-	-	-	-
ក្នុងនោះ៖ ចំណាយបៀវត្ស	191.35	75.35%	144.18	12.34	22.12	30.01	21.20	27.05	15.91	15.55	-	-	-	-
ចំណាយមិនមែនបៀវត្ស	727.38	28.45%	206.96	1.63	18.56	65.82	15.17	31.39	32.22	42.17	-	-	-	-
ចំណាយវិនិយោគ	199.48	24.95%	49.76	2.62	7.09	13.50	6.71	4.52	6.08	9.24	-	-	-	-
តុល្យភាព ខេត្ត ក្រុង			243.72	28.88	118.55	(38.28)	76.10	5.37	(11.01)	64.11	-	-	-	-
វិភាគទានពី កាស៊ីណូ និង ភ្នាក់ងារ			79.47	10.42	7.40	9.08	8.01	12.94	8.60	10.09	12.93	-	-	-
ក្រសួង ១០ អនុវត្តវិការពាមកម្មវិធី	4,755.34	58.28%	2,771.48	246.11	246.03	242.74	292.35	466.44	459.80	458.24	359.76	-	-	-

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៦

អគ្គនាយកនៃអគ្គនាយកដ្ឋាន
គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ប្រធាននាយកដ្ឋានស្ថិតិ

ប្រធានការិយាល័យ
ស្ថិតិហិរញ្ញវត្ថុសាធារណៈ

ហេង ហ៊ុនធួ

ចំណាយចរន្តតាមក្រសួង ឆ្នាំ ២០១៦/ CURRENT BUDGET EXPENDITURE BY MINISTRY 2016

ប្រភេទចំណាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៤ ខែ=៦៦,៦៧%	មករា ១៦	កុម្ភៈ ១៦	មីនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
សរុបចំណាយចរន្ត	11,156,989	50.5%	5,636,026	581,257	568,242	593,875	630,806	810,281	874,659	817,562	759,344			
I. វិស័យសេដ្ឋកិច្ច	1,699,707	85.6%	1,454,497	180,798	155,114	162,755	192,298	183,841	178,181	243,004	158,507			
០១. ព្រះបរមរាជវាំង	77,259	60.4%	46,670	1,839	7,289	5,466	7,037	7,328	7,730	6,615	3,367			
០២. រដ្ឋសភា	140,620	74.6%	104,957	18,474	16,307	-	34,763	-	35,413	-	-			
០៣. ក្រសួងសភា	58,941	73.4%	43,266	6,078	9,103	6,543	7,217	-	7,735	6,590	-			
០៤. ក្រុមប្រឹក្សាធម្មនុញ្ញ	8,137	78.6%	6,400	1,534	-	760	2,272	20	-	1,563	250			
០៥. ទីស្តីការគណៈរដ្ឋមន្ត្រី	304,610	72.7%	221,463	8,066	32,482	38,322	16,767	28,043	44,347	32,162	21,273			
០៥. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	14,607	19.1%	2,793.17	-	-	-	209	-	340	424	1,820			
០៧. ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)	102,527	54.3%	55,685	3,845	3,229	7,173	7,242	7,404	9,954	8,312	8,526			
០៨. ក្រសួងទំនាក់ទំនងសហ-ក្រសួង និងអធិការកិច្ច	29,160	48.6%	14,181	670	775	1,711	1,838	1,326	3,800	1,939	2,122			
០៩. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	91,825	56.3%	51,660	429	6,567	14,845	1,027	13,633	2,553	2,982	9,624			
១០. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	502,175	159.5%	800,920	134,459	72,727	75,500	102,655	109,096	49,078	167,132	90,272			
១៤. ក្រសួងផែនការ	53,210	51.0%	27,140	1,510	1,726	2,405	2,518	6,378	2,806	5,098	4,701			
២៨. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	121,900	30.4%	37,108	1,892	2,702	3,119	3,812	4,446	8,456	4,988	7,694			
៣០. គណៈកម្មការជាតិរៀបចំការបោះឆ្នោត	114,839	5.8%	6,648.43	-	-	2,093	758	706	915	775	1,401			
៣១. អាជ្ញាធរសវនកម្មជាតិ	10,727	43.8%	4,700	395	395	419	589	450	786	413	1,252			
៣៣. ស្ថាប័នប្រតិបត្តិការសេដ្ឋកិច្ច	30,806	54.2%	16,708	991	1,113	3,055	1,594	3,294	1,633	1,480	3,548			
៣៤. ក្រសួងមុខងារសាធារណៈ	38,364	37.0%	14,198	616	700	1,343	2,000	1,717	2,635	2,530	2,658			
II. វិស័យសេដ្ឋកិច្ច និងសេដ្ឋកិច្ច	2,670,330	59.3%	1,583,710	239,564	176,713	159,221	196,743	182,103	190,591	199,072	239,703			
០៦. ក្រសួងការពារជាតិ	1,551,207	61.8%	958,899	94,581	116,377	100,715	130,345	109,654	116,711	128,783	161,733			
០៧. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ)	1,024,884	57.7%	591,407	142,329	57,730	54,934	62,546	67,835	68,971	63,685	73,377			
២៦. ក្រសួងយុត្តិធម៌	94,239	35.4%	33,404	2,654	2,606	3,572	3,851	4,614	4,910	6,604	4,594			
III. វិស័យសេដ្ឋកិច្ច	4,291,441	50.9%	2,182,221	128,883	190,923	235,428	199,737	393,543	445,690	313,246	274,772			
១១. ក្រសួងព្រឹទ្ធសភា	61,946	51.1%	31,653	1,382	1,898	6,080	6,213	3,388	5,899	3,286	3,507			
១២. ក្រសួងសុខាភិបាល	1,110,791	46.2%	513,239	14,974	18,754	32,329	43,502	142,237	154,198	51,299	55,946			
១៦. ក្រសួងអប់រំ យុវជន និងកីឡា	2,029,897	53.0%	1,076,288	63,676	110,987	106,279	107,955	172,702	200,679	176,054	137,955			
១៨. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	70,919	40.1%	28,441	1,919	2,103	2,280	3,335	3,501	4,816	4,368	6,118			
១៩. ក្រសួងបរិស្ថាន	47,331	42.4%	20,081	1,141	1,265	1,674	2,558	2,814	3,015	4,994	2,621			
២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	713,925	59.6%	425,547	41,034	49,713	78,854	26,268	58,193	63,418	55,062	53,003			
២៣. ក្រសួងធម្មការ និងកិច្ចការសាសនា	44,658	53.8%	24,007	915	1,356	1,743	2,503	2,892	3,752	5,526	5,320			
២៤. ក្រសួងកិច្ចការនារី	40,674	46.9%	19,061	733	899	2,194	1,850	2,882	3,575	3,461	3,467			
៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	171,300	25.6%	43,904	3,109	3,948	3,995	5,553	4,934	6,338	9,194	6,835			
IV. វិស័យសេដ្ឋកិច្ច	1,154,557	34.2%	394,828	32,012	44,588	34,585	37,142	43,744	57,833	61,143	83,782			
០៥. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	50,679	28.1%	14,259	583	589	589	806	799	856	874	9,163			
១៣. ក្រសួងរ៉ែ និងថាមពល	33,897	30.3%	10,273	608	699	932	1,290	1,441	1,652	1,717	1,935			
១៥. ក្រសួងពាណិជ្ជកម្ម	123,735	26.8%	33,139	1,319	3,533	8,399	2,911	3,010	3,921	4,188	5,858			
១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	188,025	38.4%	72,210	4,820	5,467	6,646	7,042	8,400	12,328	13,070	14,438			
២០. ក្រសួងអភិវឌ្ឍន៍ជនបទ	146,125	28.1%	41,086	1,303	1,573	2,876	6,939	4,299	7,384	11,587	5,127			
២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	55,834	28.5%	15,899	795	983	1,505	1,186	3,220	2,705	2,927	2,578			
២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន	366,278	38.5%	141,137	19,291	26,743	7,166	9,733	13,574	13,616	16,578	34,436			
២៧. ក្រសួងទេសចរណ៍	57,683	45.8%	26,411	1,540	2,309	3,262	3,319	3,431	5,185	3,182	4,183			
២៩. ក្រសួងធនធានទឹក និងឧតុនិយម	93,417	26.3%	24,572	975	1,727	1,804	1,889	3,368	7,020	4,127	3,663			
៣៥. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	38,885	40.7%	15,841	779	964	1,407	2,027	2,203	3,168	2,892	2,401			
V. ផ្សេងៗ (ចំណាយមិនទាន់ចែកចាយដល់ស្រុក)	1,340,954	1.5%	20,769	-	905	1,886	4,886	7,050	2,364	1,097	2,581			
៩៩. ចំណាយមិនបានក្រោងឡក	1,340,954	1.5%	20,769	-	905	1,886	4,886	7,050	2,364	1,097	2,581			

សេចក្តីសង្ខេបស្តីពីស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺជាស្ថិតិហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលរបស់រដ្ឋាភិបាល ។ គោលបំណងសំខាន់របស់ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺផ្តល់នូវជាមូលដ្ឋានជាទស្សនទាន ក៏ដូចជាផ្តល់គោលការណ៍សមស្រប សម្រាប់ការវិភាគ ការវាយតម្លៃ ការរៀបចំផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវា និងការបែងចែកចំណូលប្រកបដោយសមធម៌ និងប្រសិទ្ធិភាព ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចងក្រងស្តង់ដារស្ថិតិនេះឡើង និងកែសម្រួលជាបន្តបន្ទាប់ ដោយបានបន្ស៊ីអោយមានសង្គតភាពជាមួយនឹងប្រព័ន្ធស្ថិតិផ្សេងៗទៀត ដូចជាប្រព័ន្ធគណនីជាតិ (System of National Accounts) ជញ្ជីងទូទាត់ក្រៅប្រទេស (Balance of Payment) និងទន្ធប្រមូលរូបិយវត្ថុ (Monetary Aggregates) ជាដើម ។ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (Statement of Government Operations) និងរបាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ (Statement of Sources and Uses of Cash) ។

របាយការណ៍ប្រតិបត្តិការស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ជាតារាងស្ថិតិដែលបានធ្វើការកត់ត្រាលទ្ធផលតាមមូលដ្ឋានគណនីបង្ករ (Accrual Basic) នៅគ្រប់អន្តរកម្ម ក្នុងរយៈពេលគណនីយកម្មរបស់រដ្ឋាភិបាល រួមមានអន្តរកម្មដែលមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិសុទ្ធ ដូចជាប្រតិបត្តិការចំណូលនិងចំណាយ អន្តរកម្មនៅក្នុងទ្រព្យមិនមែនហិរញ្ញវត្ថុ ដែលនាំអោយមានបម្រែបម្រួលទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មក្នុងទ្រព្យហិរញ្ញវត្ថុនិងហិរញ្ញប្បទានដែលនាំអោយមានបម្រែបម្រួលទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។

របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីសកម្មភាពប្រតិបត្តិការលំហូរសាច់ប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានគណនីសាច់ប្រាក់ (Cash Basic) ។ របាយការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រើប្រាស់របស់រដ្ឋាភិបាល ។ របាយការណ៍ប្រភព និងការប្រើប្រាស់សាច់ប្រាក់នេះគឺជាការសរុបសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការចរន្ត អន្តរកម្មទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មទាក់ទងទៅនឹងទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។ របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ ឆ្លុះបញ្ចាំងអំពីការកត់ត្រា នៅពេលដែលមានប្រតិបត្តិការសាច់ប្រាក់ ។

ដោយផ្អែកលើមូលដ្ឋានប្រព័ន្ធគណនេយ្យ និងមូលដ្ឋាននៃការកត់ត្រាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំស្តង់ដារ GFS តាមទម្រង់របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល និងអមដោយតារាងប្រតិបត្តិការតាមផ្នែកចំនួនបីគឺចំណូល ចំណាយ និងទ្រព្យនិងបំណុល ។



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលឆ្នាំ ២០១៦

គិតជាលានរៀល

(Government Financial Statistics)

Million Riels

តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

STATEMENT OF GOVERNMENT OPERATIONS	2016	Budget Law 2016	Implemented %	Jan-16	Feb-16	Mar-16	Apr-16	May-16	Jun-16	Jul-16	Aug-16	Sep-16	Oct-16	Nov-16	Dec-16
Accounting method:	Non Cash			Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
TRANSACTIONS AFFECTING NET WORTH:															
A1 Revenue	9,955,220	13,934,559	71.4%	903,499.6	1,090,288.7	1,653,656.1	1,349,796.5	1,401,000.2	1,205,122.4	1,187,144.6	1,136,593.2	0.0	0.0	0.0	0.0
A11 Taxes	8,644,797	11,747,011	73.6%	804,577.0	964,791.5	1,499,639.5	1,239,849.9	1,122,425.8	1,030,830.4	1,029,381.7	925,182.0	0.0	0.0	0.0	0.0
A12 Social contributions	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A13 Grants	402,583	582,989	69.1%	45,165.8	45,165.8	45,165.8	45,165.8	85,784.3	45,803.9	45,165.8	45,165.8	0.0	0.0	0.0	0.0
A14 Other revenue	907,841	1,604,559	56.6%	53,756.9	80,331.5	108,850.8	64,780.9	192,790.1	128,488.0	112,597.1	166,245.4	0.0	0.0	0.0	0.0
A2 Expense	5,607,907	10,746,772	52.2%	581,256.6	568,241.7	593,875.4	620,353.5	810,281.1	869,198.0	816,584.4	748,115.8	0.0	0.0	0.0	0.0
A21 Compensation of employees	3,030,466	4,935,254	61.4%	289,740.0	334,927.4	333,468.4	376,524.9	432,899.4	456,904.8	415,112.8	390,887.8	0.0	0.0	0.0	0.0
A22 Use of goods and services	886,960	2,747,120	32.3%	110,742.5	76,870.2	53,670.5	90,296.7	105,752.7	141,763.3	116,439.8	191,424.0	0.0	0.0	0.0	0.0
A23 Consumption of fixed capital	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A24 Interest	211,143	336,479	62.8%	26,857.9	45,956.5	37,055.9	7,396.4	9,573.5	4,581.1	29,308.1	50,414.1	0.0	0.0	0.0	0.0
A25 Subsidies	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A26 Grants	536,434	989,364	54.2%	104,356.6	46,965.5	51,391.1	89,267.6	26,610.1	56,657.0	140,006.9	21,178.8	0.0	0.0	0.0	0.0
A27 Social benefits	634,465	1,151,396	55.1%	44,941.4	50,318.6	91,336.8	32,975.7	127,131.6	151,036.8	73,890.6	62,834.1	0.0	0.0	0.0	0.0
A28 Other expense	308,439	587,160	52.5%	4,618.2	13,203.4	26,952.7	23,892.3	108,313.8	58,255.0	41,826.2	31,377.1	0.0	0.0	0.0	0.0
GOB Gross operating balance (1-2+23+NOBz)	4,347,314	3,187,787	136.4%	322,243.0	522,047.0	1,059,780.8	729,443.0	590,719.1	335,924.3	370,560.2	388,477.3	0.0	0.0	0.0	0.0
NOB Net operating balance (1-2+NOBz)^{cl}	4,347,314	3,187,787	136.4%	322,243.0	522,047.0	1,059,780.8	729,443.0	590,719.1	335,924.3	370,560.2	388,477.3	0.0	0.0	0.0	0.0
TRANSACTIONS IN NONFINANCIAL ASSETS:															
A31 Net Acquisition of Nonfinancial Assets	2,251,007	97,607	2306.2%	97,606.8	290,879.1	237,956.2	291,945.7	184,375.6	593,604.6	315,819.5	238,819.8	0.0	0.0	0.0	0.0
A311 Fixed assets	2,181,448	97,607	2234.9%	97,606.8	284,416.7	237,956.2	285,576.6	180,966.9	588,974.7	267,626.1	238,323.6	0.0	0.0	0.0	0.0
A312 Change in inventories	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A313 Valuables	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A314 Nonproduced assets	69,560	-		0.0	6,462.4	0.0	6,369.1	3,408.8	4,629.8	48,193.4	496.3	0.0	0.0	0.0	0.0
NLB Net lending / borrowing (1-2+NOBz-31)	2,096,306	3,090,180	67.8%	224,636.3	231,167.9	821,824.6	437,497.2	406,343.5	-257,680.3	54,740.6	149,657.5	0.0	0.0	0.0	0.0
TRANSACTIONS IN FINANCIAL ASSETS AND LIABILITIES (FINANCING):															
A32 Net acquisition of financial assets	2,274,507	(14,704)	-15468.9%	-14,703.8	32,192.3	863,329.6	526,621.7	417,601.8	215,480.2	43,958.0	190,027.6	0.0	0.0	0.0	0.0
A321 Domestic	2,274,507	(14,704)	-15468.9%	-14,703.8	32,192.3	863,329.6	526,621.7	417,601.8	215,480.2	43,958.0	190,027.6	0.0	0.0	0.0	0.0
A322 Foreign	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A33 Net incurrence of liabilities	201,374	(185,186)	-108.7%	-185,185.8	-169,347.1	76,234.4	109,495.2	57,380.0	473,160.6	-10,782.2	38,226.3	0.0	0.0	0.0	0.0
A331 Domestic	(578,257)	(249,188)	232.1%	-249,187.5	-245,228.8	-41,595.0	-3,635.8	-40,513.2	-1,237.7	-1,065.9	4,207.0	0.0	0.0	0.0	0.0
A332 Foreign	779,631	64,002	1218.1%	64,001.7	75,881.6	117,829.4	113,131.0	97,893.2	474,398.3	-9,716.3	34,019.4	0.0	0.0	0.0	0.0

ចំណាំ



ស្តង់ដារស្ថិតិហិរញ្ញវត្ថុ (TOFE) ខែសីហា ឆ្នាំ២០១៦ ត្រូវបានរៀបចំដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នដែលទទួលបានតាមកាលបរិច្ឆេទដូចខាងក្រោម៖

1. ទិន្នន័យចំណូលថ្នាក់ជាតិ (ស្ថាប័នកណ្តាល និងមន្ទីតាមខេត្ត) ត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
2. ទិន្នន័យចំណាយ ត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦
3. តារាងតុល្យភាពថ្នាក់ជាតិ ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦
4. តារាងតុល្យភាព (មន្ទីតាមខេត្ត និង ក្រុង) ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦
5. ទិន្នន័យអំណោយ និងកម្ចី ពហុភាគី ទ្វេភាគី ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦
6. ទិន្នន័យគណនីរដ្ឋាភិបាល (Credit Bank) បានពីធនាគារជាតិ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦

ទិន្នន័យស្ថិតិហិរញ្ញវត្ថុ (TOFE) នឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលចេញផ្សាយខែបន្ទាប់។

